



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ក្រុមប្រឹក្សាជាតិគណនេយ្យ
លេខ.....០០២..... ក. ជ. គ.....

ថ្ងៃច្រាចាង្រ្ត ១២ លាង ខែ ឧសភា ឆ្នាំ ច សំរឹទ្ធិស័ក ព. ស. ២៥៦២
រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩

សារាចរណែនាំ

ស្តីពី

ការអនុវត្តសេចក្តីជូនដំណឹងស្តីពី

ការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ

យោងតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម, ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លេខ ០៦៨ សហវ-ប្រក ចុះថ្ងៃទី០៨ ខែ មករា ឆ្នាំ២០០៩ ស្តីពីការដាក់ឱ្យប្រើស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ កម្ពុជា និងសេចក្តីជូនដំណឹងលេខ០៩៧/០៩ សហវ/ក.ជ.គ ស្តីពីការដាក់ឱ្យប្រើស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) និងស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs) ក្រុមប្រឹក្សាជាតិគណនេយ្យ សូមណែនាំបន្ថែមអំពីការអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹង ដូចខាងក្រោម៖

១. និយមន័យនៃសហគ្រាសទទួលខុសត្រូវជាសាធារណៈនិងសហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ

១.១ សហគ្រាសទទួលខុសត្រូវជាសាធារណៈ

សហគ្រាសទទួលខុសត្រូវជាសាធារណៈ គឺជាអង្គភាពដែលមានគណនេយ្យភាពសាធារណៈ ប្រសិនបើ ៖

- ក. ឧបករណ៍បំណុល ឬមូលធនផ្សេងៗរបស់សហគ្រាសនោះ ត្រូវបានធ្វើពាណិជ្ជកម្មនៅលើទីផ្សារជាសាធារណៈ ឬសហគ្រាសដែលកំពុងដំណើរការនៃការបញ្ចេញនូវឧបករណ៍ទាំងនេះ សម្រាប់ធ្វើពាណិជ្ជកម្មនៅលើទីផ្សារជាសាធារណៈ (ទីផ្សារភាគហ៊ុនក្នុងស្រុក ឬបរទេស ឬទីផ្សារអ្វីស៊ី (Over-the-counter ក្នុងស្រុក ឬក្នុងតំបន់) ឬ
- ខ. សហគ្រាសកាន់កាប់ទ្រព្យសកម្មដែលមានកិច្ចសន្យាធានាចំពោះអ្នកដទៃជាច្រើនដែលជាផ្នែកមួយនៃធុរកិច្ចសំខាន់របស់សហគ្រាស ដូចជា ធនាគារ សហជីពឥណទាន ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុន ជួញដូរមូលបត្រ ក្រុមហ៊ុនដើងសារមូលបត្រ សង្គហធន (Mutual Fund) និងធនាគារវិនិយោគ។

១.២ សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ

សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ គឺជាអង្គភាពដែល៖

- ពុំទទួលខុសត្រូវជាសាធារណៈ និង
- បោះផ្សាយរបាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងទូទៅសម្រាប់បម្រើដល់ផលប្រយោជន៍អ្នកប្រើប្រាស់ខាងក្រៅ។

២. ចំណាត់ថ្នាក់គ្រឹះស្ថានហិរញ្ញវត្ថុ និងប្រភេទស្តង់ដារត្រួតអនុវត្ត

អនុលោមតាមនិយមន័យដូចបានកំណត់ក្នុងចំណុច ១ ខាងលើ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ ដូចខាងក្រោម៖

ល.រ	ប្រភេទគ្រឹះស្ថាន	ប្រភេទស្តង់ដារត្រួតអនុវត្ត
១	ធនាគារពាណិជ្ជ (Commercial Banks)	ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS)
២	ធនាគារឯកទេស (Specialized Banks)	មានសិទ្ធិក្នុងការជ្រើសរើសស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs)
៣	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ (Microfinance Deposit Taking Institutions)	ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS)
៤	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (Microfinance Institutions)	មានសិទ្ធិក្នុងការជ្រើសរើសស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs)
៥	ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ (Leasing Companies)	មានសិទ្ធិក្នុងការជ្រើសរើសស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ឬស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs)



៦	គ្រឹះស្ថានឥណទានជនបទ (Rural Credit Institution)	មានសិទ្ធិក្នុងការជ្រើសរើសស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ឬស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs)
---	--	--

សម្គាល់៖ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានផែនការធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាឱ្យទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ គួរតែពិចារណាដោយប្រុងប្រយ័ត្នក្នុងការជ្រើសរើសអនុវត្ត CIFRS for SMEs ។

៣. ការឈានឆ្ពោះទៅអនុវត្តស្តង់ដារគណនេយ្យលើកដំបូង

ការឈានឆ្ពោះទៅអនុវត្តលើកដំបូងនៃស្តង់ដារ CIFRS ឬ CIFRS for SMEs ត្រូវបានកំណត់ដូចខាងក្រោម៖

- ក. ត្រូវអនុវត្តតាមសេចក្តីតម្រូវរបស់ស្តង់ដារ CIFRS1 ៖ ការអនុវត្តស្តង់ដារលើកដំបូង សម្រាប់សហគ្រាសទទួលខុសត្រូវជាសាធារណៈ និងផ្នែកទី៣៥ នៃ CIFRS for SMEs សម្រាប់សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ។
- ខ. សម្រាប់សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ ដែលបច្ចុប្បន្នកំពុងអនុវត្ត CIFRS មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរទៅអនុវត្ត CIFRS for SMEs បានទេ។
- គ. សម្រាប់សហគ្រាសមិនទទួលខុសត្រូវជាសាធារណៈ ដែលបច្ចុប្បន្នកំពុងអនុវត្តស្តង់ដារគណនេយ្យកម្ពុជា (CAS) ឬស្តង់ដារផ្សេងទៀត អាចជ្រើសរើសអនុវត្ត CIFRS ឬ CIFRS for SMEs ។

សារាចរណែនាំនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រដ្ឋសេនាធិការ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជា ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ

ជិតនណ៌ឈុយ
ជំនាញ